

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

របៀបវារៈ

**កិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានបុរសស្រឡាញ់បុរស និងស្រីស្រស់
ប្រយុទ្ធនឹងជំងឺអេដស៍**

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦

នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

១-គោលបំណង

គោលបំណងនៃកិច្ចប្រជុំមាន ពិភាក្សាលើការរៀបចំរបាយការណ៍ប្រចាំឆ្នាំ២០១៥ និងផែនការសកម្មភាពឆ្នាំ២០១៦នៃក្រុមការងារបច្ចេកទេសបុរសស្រឡាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍។

តាមរយៈនៃកិច្ចប្រជុំ សមាជិកក្រុមការងារទាំងអស់រំពឹងថា នឹងបានឃើញពីពង្រាងរបាយការណ៍ និងផែនការសកម្មភាព សំរាប់អនុវត្តឆ្នាំបន្ទាប់ ក្នុងចំណោមក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់។

២-កាលបរិច្ឆេទ ទីកន្លែង និងវគ្គមាន

កាលបរិច្ឆេទ: ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦

ទីកន្លែង : នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

វគ្គមាន : អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ MHC, MHSS, KHANA, SIT, CPN+, RHAC, PSK, PSC, FHI360, Khemara, and AHF.

៣-វិធីសាស្ត្រ : ពិភាក្សារួម

៤-លទ្ធផល

នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៩:០០នាទីព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំនូវកិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារលេខាធិការដ្ឋានបុរសស្រឡាញ់បុរស និងស្រី

ស្រស់ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមការដឹកនាំប្រជុំដោយ លោកវេជ្ជ. វ៉ែង យ៉ាណាត ប្រធាននាយកដ្ឋានបង្ការ ថែទាំ និងគាំទ្រ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។ ជាកិច្ចចាប់ផ្តើម លោកប្រធានបានថ្លែងអំណរគុណដល់សមាជិកក្រុមការងារលេខាធិការដែលបានចូលរួមប្រជុំនាពេលនេះព្រមទាំងពិនិត្យពិភាក្សាលំអិតលើរបៀបវារៈនីមួយៗដែលបានគ្រោងទុក ដោយសម្រេចលទ្ធផលដូចខាងក្រោម៖

១. ពិភាក្សាលើការរៀបចំរបាយការណ៍ប្រចាំឆ្នាំ២០១៥ នៃក្រុមការងារបច្ចេកទេសបុរសស្រឡាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍ ៖

.ពង្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៥ ដោយមានមតិកាដូចខាងក្រោម៖

១. សេចក្តីថ្លែងអំណរគុណ (អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍)

សេចក្តីផ្តើម (អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍)

២. សកម្មភាពសំខាន់ៗក្នុងឆ្នាំ២០១៥

.លទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៥ របស់ក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍(ខេត្តសៀមរាប និងភ្នំពេញ)។

.អង្គការ MHC និង MHSS នឹងធ្វើរបាយការណ៍ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៥ មកក្រុមការងារលេខាធិការដ្ឋាន។

៣. ឧបសគ្គដែលបានជួបប្រទះ និងដំណោះស្រាយ

- .មេរៀនជាបទពិសោធន៍
- .អនុសាសន៍

៤. ផែនការណ៍បន្ទាប់ប្រចាំឆ្នាំ ២០១៦

- . កំណត់ពេលនៃផែនការសកម្មភាព
- . ផែនការសកម្មភាពប្រចាំឆ្នាំ២០១៦

ភ្ជាប់ និងយោង

២. ផែនការសកម្មភាពក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍សំរាប់ឆ្នាំ២០១៦៖

យុទ្ធសាស្ត្រទី១ : បង្ការការឆ្លងមេរោគអេដស៍ក្នុងចំណោមបុរសស្រឡាញ់បុរស និងស្រីស្រស់

គោលដៅទី១: បង្កើនការប្រើប្រាស់សេវាធ្វើតេស្តឈាមដោយគ្មានការរើសអើង និងម៉ាក់ងាយដល់ក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់:

- ១. សម្របសម្រួលកិច្ចប្រជុំបង្កើនការប្រើប្រាស់សេវាមេរោគអេដស៍ ជាមួយអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ។
- ២. ចុះអភិបាលកិច្ចទៅលើគុណភាពនៃការផ្តល់សេវាសុខភាព
- ៣. រៀបចំកិច្ចប្រជុំផ្តល់យោបល់ និងវាយតម្លៃបន្ទាប់ពីចុះអភិបាលកិច្ច មកពិភាក្សាជាមួយក្រុមការងារលេខាធិការដ្ឋាន។
- ៤. រៀបចំកិច្ចប្រជុំសម្របសម្រួលថ្នាក់ក្រោមជាតិ (ថ្នាក់មូលដ្ឋាន) ដល់អ្នកផ្តល់សេវា គ្រួសារ និងអាជ្ញាធរដែនដី (ការរើសអើង និងការទទួលសេវាសុខភាព)។

យុទ្ធសាស្ត្រទី២:បង្កើត និងធានានិរន្តរភាពបរិយាកាសគាំទ្រកម្មវិធីបង្ការមេរោគអេដស៍ និងកាមរោគសម្រាប់ក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់។

គោលដៅទី២: បង្កើតការសហការ និងសម្របសម្រួលគ្រប់ដៃគូទាំងអស់

- ១.រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការចូលរួមដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្នុងកម្មវិធីបង្ការមេរោគអេដស៍ ជំងឺអេដស៍ក្នុងចំណោមក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់ តាមរយៈក្រសួងព័ត៌មាន។
- ២.រៀបចំវគ្គពង្រឹងសមត្ថភាពដល់បណ្តាញបុរសស្រឡាញ់បុរស និងស្រីស្រស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
- ៣.សម្របសម្រួលជាមួយក្រសួងសុខាភិបាល ដៃគូពាក់ព័ន្ធក្នុងការពង្រីកសេវាបង្ការ ថែទាំ និងគាំទ្រដល់ក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់។
- ៤. រៀបចំកិច្ចប្រជុំសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីការកាត់បន្ថយការរើសអើង និងម៉ាក់ងាយ ដើម្បីពង្រឹងការអនុវត្តបទអន្តរាគមន៍ក្នុងការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងចំណោមក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់។
- ៥. បង្កើតវេទិកាជាមួយសារព័ត៌មាន ដើម្បីកាត់បន្ថយការរើសអើងក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់។
- ៦.រៀបចំវគ្គបណ្តុះបណ្តាលពិគ្រោះយោបល់ស្តីពីយេនឌ័រដល់ក្រុមការងារលេខាធិការដ្ឋាន និងក្រុមការងារថ្នាក់ជាតិ។

យុទ្ធសាស្ត្រទី៣: ពង្រឹងសមត្ថភាពដៃគូពាក់ព័ន្ធ

គោលដៅទី៣: ពង្រឹងការចូលរួមរបស់អង្គការសហគមន៍ ដែលធ្វើការងារជាមួយក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់ នៅក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍

១. រៀបចំប្រមូលរបាយការណ៍ជាមួយអង្គការដែលធ្វើការងារជាមួយក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់។

២. បង្កើនសមត្ថភាពដល់ក្រុមការងារលេខាធិការដ្ឋាន

៣. រៀបចំផ្លាស់ប្តូរវប្បធម៌សោធន៍តាមរយៈកម្មសិក្សា ឬការចូលរួមកិច្ចប្រជុំនានាជាមួយអ្នកពាក់ព័ន្ធ។

យុទ្ធសាស្ត្រទី៤: លើកកម្ពស់លើការប្រមូល និងប្រើប្រាស់ព័ត៌មានជាយុទ្ធសាស្ត្រ

គោលដៅទី៤: ត្រួតពិនិត្យ និងតាមដានកម្មវិធីក្រុមបុរសស្រឡាញ់បុរសនិងក្រុមស្រីស្រស់ ត្រូវបានកែលំអរ និងវាយតម្លៃសមត្ថភាព ប្រសិទ្ធភាព និងផលប៉ះពាល់ នៃការធ្វើបទអន្តរាគមន៍

១. ចុះត្រួតពិនិត្យ និងប្រមូលទិន្នន័យ ព័ត៌មាន ពីអង្គការក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់ អ្នកផ្តល់សេវា និងសហគមន៍ក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់ផ្ទាល់។

២. បង្កើតទម្រង់ប្រមូលទិន្នន័យសម្រាប់ត្រីមាសនីមួយៗ។

៣. ជំរុញឱ្យស្ថាប័នធ្វើការងារជាមួយបុរសស្រឡាញ់បុរស និងស្រីស្រស់ពង្រឹងការអនុវត្តការងារថ្នាក់សហគមន៍(សមត្ថភាព ប្រាក់ឧបត្ថម្ភ គ្រឿងលើកទឹកចិត្ត)។

៤. រៀបចំកិច្ចប្រជុំ ឬវេទិកាផ្លាស់ប្តូរយោបល់ជាមួយអង្គការពាក់ព័ន្ធ គ្លីនិក និងមណ្ឌលសុខភាព ដើម្បីផ្លាស់ប្តូរយោបល់ និងព័ត៌មាន។

៥. រៀបចំកិច្ចប្រជុំត្រីមាសក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរសនិងស្រីស្រស់ ប្រយុទ្ធនឹងជំងឺអេដស៍។

៦. រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ របស់ក្រុមការងារលេខាធិការដ្ឋានប្រចាំឆ្នាំ២០១៦។

៣. ការកែសម្រួលសមាជិកភាពនៃក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍ ដោយសម្រេចដូចខាងក្រោម:

១. ការបង្កើតក្រុមប្រឹក្សាភិបាលនៃក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍។

២. កែសម្រួលសមាជិកភាពនៃក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ និងក្រុមការងារលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ មានភ្ជាប់ពង្រាងសេចក្តីសម្រេចនៅខាងក្រោយ។

៥-សំណូមពរ និងអនុសាសន៍

១. ស្នើរអោយសមាជិកលេខាធិការដ្ឋានជាមួយការទទួលខុសត្រូវនូវភារៈកិច្ចរបស់ខ្លួន ក៏ត្រូវមានការតាំងចិត្ត និងចំណាយពេលវេលាក្នុងការចូលរួមអោយបានសកម្មក្នុងក្រុមការងារលេខាធិការដ្ឋានក៏ដូចជាក្រុមការងារបច្ចេកទេសផងដែរ។

២. ស្នើរសមាជិកលេខាធិការដ្ឋាន ពិសេសមន្ត្រីដែលជាអ្នកសម្របសម្រួល ធ្វើលិខិតជាផ្លូវការដើម្បីដាក់បញ្ចូលឈ្មោះទៅក្នុងក្រុមការងារ។

៦-ការងារដែលត្រូវធ្វើបន្ត

១.ក្រុមការងារលេខាធិការដ្ឋាន នឹងរៀបចំកិច្ចប្រជុំប្រចាំខែ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានរបៀបវារៈដូចខាងក្រោម:




- . ពិនិត្យមើលលើការរៀបចំពង្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៥
- . ពិនិត្យមើលពង្រាងសេចក្តីសម្រេចកែសម្រួលសមាជិកភាព នៃក្រុមការងារបច្ចេកទេសបុរសស្រឡាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍។

ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦

អ្នកធ្វើរបាយការណ៍

បានឃើញ និងពិនិត្យត្រឹមត្រូវ
ប្រធាននាយកដ្ឋាន

បានឃើញ និងឯកភាព
អគ្គលេខាធិការ



លោក វ៉ិច យ៉ាណាត